

AIA WEALTH PRESTIGE

បង្កើតអនាគតហិរញ្ញវត្ថុដែលមានភាពជាក់លាក់

បង្កើតការធានាលើអនាគតទាំងបីសម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក រួមមាន ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ ការធានាលើផលចំណេញជាក់លាក់ និងការធានាលើប្រាក់ចំណូលទៀងទាត់





នៅក្នុងបរិបទសេដ្ឋកិច្ចដែលមិនអាចទស្សន៍ទាយបានដូចបច្ចុប្បន្ននេះ រួមជាមួយការប្រែប្រួលនៃតម្លៃទីផ្សារ និងការផ្លាស់ប្តូរនៃអត្រាការប្រាក់ ការធានាលើស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងៗ។ បុគ្គលដែលមានទ្រព្យសម្បត្តិដូចជាលោកអ្នក កំពុងស្វែងរកវិធីដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ក៏ដូចជាបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនក្នុងពេលតែមួយផងដែរ។ ហើយការវិនិយោគបែបប្រពៃណីមិនមានភាពគ្រប់គ្រាន់ដូចមុនទៀតឡើយ។

ហេតុដូច្នេះ អេ អាយ អេ ខេមបូឌា បានបង្កើតដំណោះស្រាយសម្រាប់ការការពារនិងបង្កើនទ្រព្យសម្បត្តិដែលមានស្ថិរភាពសុវត្ថិភាព និងអាចទុកចិត្តបាន ដើម្បីផ្តល់អំណាចឱ្យលោកអ្នកបង្កើតអនាគតហិរញ្ញវត្ថុដែលមានភាពជាក់លាក់។



តើ AIA WEALTH PRESTIGE ដោះស្រាយតម្រូវការរបស់លោកអ្នកយ៉ាងដូចម្តេច?

AIA WEALTH PRESTIGE

បង្កើតការធានាលើអនាគតទាំងបីរបស់លោកអ្នក ដោយងាយស្រួល



ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ

ធានាអនាគតហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក ប្រសិនបើលោកអ្នកជួបរឿងអកុសល ចាត់បង់ជីវិត។ មនុស្សជាទីស្រឡាញ់របស់លោកអ្នកនឹងទទួលបានការទូទាត់បន្ថែមប្រសិនបើការចាត់បង់ជីវិតបណ្តាលដោយគ្រោះថ្នាក់ចៃដន្យ។



ការបង់រយៈពេលខ្លី តែការពាររយៈពេលវែង

លោកអ្នកបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ **8 ឆ្នាំ**ប៉ុណ្ណោះ⁽¹⁾ ប៉ុន្តែយើងផ្តល់ការការពារជូនលោកអ្នករហូតដល់អ្នកមានអាយុ **80 ឆ្នាំ**។



ការធានាលើផលចំណេញជាក់លាក់

មិនថាតម្លៃទីផ្សារមានការប្រែប្រួលអាក្រក់យ៉ាងណា លោកអ្នកត្រូវបានធានាថានឹងទទួលបានប្រាក់ត្រលប់មកវិញចំនួន **118%** នៃបុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកបានបង់នៅចុងគ្រានៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។ ឬលោកអ្នកអាចនឹងទទួលបានប្រាក់ច្រើនជាងនេះ ក្នុងករណីដែលតម្លៃទីផ្សារមានអំណោយផលល្អប្រសើរជាង។



ការស្នើសុំគ្មានភាពស្មុគស្មាញ

ធុញទ្រាន់ជាមួយនឹងភាពស្មុគស្មាញ និងការចំណាយពេលយូរក្នុងដំណាក់កាលវាយតម្លៃហានិភ័យធានារ៉ាប់រង ឬមានកង្វល់ជាមួយនឹងលក្ខខណ្ឌពិនិត្យសុខភាពមែនទេ? លោកអ្នកកុំព្រួយបារម្ភ **AIA Wealth Prestige** មិនតម្រូវឱ្យមានការពិនិត្យសុខភាពទេ។



ការធានាលើប្រាក់ចំណូលទៀងទាត់

លោកអ្នកអាចរីករាយជាមួយនឹងជម្រើសនៃការទទួលបានប្រាក់ចំណូលទៀតទាត់ជាដៀងរាល់ឆ្នាំ ដើម្បីចំណាយតាមដែលលោកអ្នកចង់បាន ចាប់ផ្តើមតាំងពីឆ្នាំទី 1 នៃបណ្ណសន្យារ៉ាប់រង។ ឬ ជ្រើសរើសវិនិយោគបន្តទៀតដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។



រង្វាន់អបអរសាទរលើការវិនិយោគ

ទទួលបានសាច់ប្រាក់ **3%** នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដើមគ្រា នៅចុងគ្រានៃរយៈពេលបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក ជារង្វាន់អបអរសាទរចំពោះការប្តេជ្ញាចិត្តវិនិយោគរបស់លោកអ្នក។ ឬ ជ្រើសរើសវិនិយោគបន្តទៀតដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។

⁽¹⁾ លោកអ្នកអាចជ្រើសរើសយកការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ឬប្រចាំឆមាស រយៈពេល 8 ឆ្នាំ។



សេចក្តីសង្ខេបអត្ថប្រយោជន៍

អត្ថប្រយោជន៍	ទឹកប្រាក់សរុប
⊕ ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ - អត្ថប្រយោជន៍លើមរណភាព - អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ - អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ	- សំណងរហូតដល់ទៅ 800% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា ឬសមតុល្យគណនីពេលដាក់ស្តែង ប្រសិនបើខ្លួនសង។ - សំណងរហូតដល់ទៅ 800% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា ឬសមតុល្យគណនីពេលដាក់ស្តែង ប្រសិនបើខ្លួនសង។ - សំណងបន្ថែមរហូតដល់ទៅ 1600% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា។
⊕ ការធានាលើផលចំណេញជាក់លាក់ អត្ថប្រយោជន៍ចុងគ្រា	នៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ពេលដែលលោកអ្នកមានអាយុ 80 ឆ្នាំ លោកអ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញដែលធានាថាបាន 118% នៃបុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកបានបង់ ឬសមតុល្យគណនីពេលដាក់ស្តែង ប្រសិនបើខ្លួនសង។
⊕ ការធានាលើប្រាក់ចំណូលរៀងរាល់ថ្ងៃ អត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលត្រូវបានធានា	ប្រាក់ចំណូលរហូតដល់ទៅ 8% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា នៅរៀងរាល់ចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រង ចាប់តាំងពីឆ្នាំទី 1 រហូតដល់អ្នកមានអាយុ 79 ឆ្នាំ។
⊕ រង្វាន់អបអរសាទរលើការវិនិយោគ អត្ថប្រយោជន៍លើរង្វាន់អបអរសាទរ	ប្រាក់រង្វាន់ 3% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា នៅចុងឆ្នាំទី 8 នៃបណ្ណសន្យារ៉ាប់រង។



លក្ខខណ្ឌដែលអាចទទួលយកការធានា

- អ្នកដែលត្រូវបានធានា៖ អាយុ **30** ថ្ងៃ រហូតដល់ **60** ឆ្នាំ
- ម្ចាស់បណ្ណសន្យារ៉ាប់រង៖ អាយុ **18** ឆ្នាំឡើងទៅ



ការបង្ហាញជាឧទាហរណ៍

លោក ដាក់ អាយុ 35 ឆ្នាំ គឺជាស្វាមី និងលោកប៉ាជាទីស្រឡាញ់នៃកូនប្រុសម្នាក់អាយុ 8 ឆ្នាំ។ គាត់គឺជាប្រធានផ្នែកហិរញ្ញវត្ថុ នៅក្រុមហ៊ុនសាជីវកម្មមួយ។ គាត់រស់នៅប្រកបដោយសុខភាពល្អ មិនត្រឹមតែផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងផ្នែកហិរញ្ញវត្ថុផងដែរ។ ក្នុងនាមជាមនុស្សដែលមានការគិតគូររឹងមាំ គាត់មានការវិនិយោគសម្បូរបែប ដើម្បីបង្កើតអនាគតហិរញ្ញវត្ថុដែលមានភាពជាក់លាក់ ដោយគាត់បានទទួលយកការធានារ៉ាប់រងឈ្មោះ **AIA Wealth Prestige** ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា ដែលមានទឹកប្រាក់ធានារ៉ាប់រងដើមគ្រាប់នួន **10,000** ដុល្លារអាមេរិក។



ស្ថានភាពទី 1

លោកដាក់ រស់នៅប្រកបដោយសុខភាពល្អរហូតដល់កាលកំណត់នៃបុព្វសន្យារ៉ាប់រង អាយុ 80 ឆ្នាំ ហើយគាត់បានសម្រេចចិត្តដកប្រាក់ចំណូលទៀងទាត់ ជាដុល្លាររៀល 80 ឆ្នាំ និងដកប្រាក់រង្វាន់អបអរសាទរលើការវិនិយោគនៅចុងឆ្នាំទី 8 នៃបុព្វសន្យារ៉ាប់រងរបស់គាត់។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនូវទឹកប្រាក់ដែលគាត់បានបង់ និងអត្ថប្រយោជន៍ដែលគាត់មាន។



បុព្វលាភធានារ៉ាប់រងសរុប៖ US\$ 63,040
(បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ US\$7,880 x 8 ឆ្នាំ)



ការធានាលើផលចំណេញជាក់លាក់៖
អត្ថប្រយោជន៍ចុងគ្រាដែលមានការធានា៖ **US\$ 74,387**
(US\$ 63,040 x 118%)
អត្ថប្រយោជន៍ចុងគ្រាដែលគ្មានការធានា⁽¹⁾៖ **US\$ 144,020**



ការធានាលើការការពារហិរញ្ញវត្ថុស្រុក៖

- អត្ថប្រយោជន៍លើមណ្ឌលភាព៖ សំណងរហូតដល់ទៅ **US\$ 80,000**
- អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖ សំណងរហូតដល់ទៅ **US\$ 80,000**
- អត្ថប្រយោជន៍បន្ថែមលើមណ្ឌលភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ សំណងរហូតដល់ទៅ **US\$ 160,000**



ការធានាលើប្រាក់ចំណូលទៀងទាត់៖
អត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលត្រូវបានធានា៖ **US\$ 35,200** (US\$ 800 x 44 ឆ្នាំ)



រង្វាន់អបអរសាទរលើការវិនិយោគ៖
អត្ថប្រយោជន៍លើរង្វាន់អបអរសាទរ៖ **US\$ 300**


ស្ថានភាពទី 1A

សេដ្ឋកិច្ចទីផ្សារមិនអំណោយផលដូចពេលបច្ចុប្បន្ននេះទេ។ ទោះជាយ៉ាងនេះក៏ដោយ លោក ដាក់ត្រូវបានធានាដោយ អេ អាយ អេ ខេមបូឌា នូវទឹកប្រាក់ត្រលប់មកវិញសរុបចំនួន **US\$ 109,887*** (174% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់)។

ស្ថានភាពទី 1B

សេដ្ឋកិច្ចទីផ្សារមានអំណោយផលល្អ ដែល អេ អាយ អេ ខេមបូឌា អាចផ្តល់អត្ថប្រយោជន៍ចុងគ្រាច្រើនជាងអត្រាដែលបានធានា។ ដូចនេះ លោក ដាក់ទទួលបានទឹកប្រាក់ត្រលប់មកវិញសរុបរហូតដល់ទៅ **US\$ 179,520^** (284% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់)។

តារាងបង្ហាញយោងតាមអាយុរបស់លោកដាក់៖



*US\$ 109,887 = US\$ 35,200 ប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំ សរុប + US\$ 300 រង្វាន់អបអរសាទរលើការវិនិយោគ + US\$ 74,387 អត្ថប្រយោជន៍ចុងគ្រាដែលមានការធានា
 ^US\$ 179,520 = US\$ 35,200 ប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំ សរុប + US\$ 300 រង្វាន់អបអរសាទរលើការវិនិយោគ + US\$ 144,020 អត្ថប្រយោជន៍ចុងគ្រាដែលគ្មានការធានា
 (1) កាសន្តត្ថ 4% អត្រាការប្រាក់

ស្ថានភាពលើទី 2

លោកដាក់ រស់នៅប្រកបដោយសុខភាពល្អរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង អាយុ 80 ឆ្នាំ ហើយគាត់បានសម្រេចចិត្តមិនដកប្រាក់ចំណូលទៀតទាត់ប្រចាំឆ្នាំទាំងអស់ រួមទាំងប្រាក់រង្វាន់អបអរសាទរលើការវិនិយោគ ដើម្បីវិនិយោគបន្តរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃទឹកប្រាក់ដែលគាត់បានបង់ អត្ថប្រយោជន៍ដែលមានការធានា និងគ្មានការធានាដែលគាត់មានទាំងអស់។



បុព្វលាភធានារ៉ាប់រងសរុប៖ **US\$ 63,040**
(បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ **US\$7,880 x 8 ឆ្នាំ**)



ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ៖

- អត្ថប្រយោជន៍លើមណាភាព៖ សំណងរហូតដល់ទៅ **US\$ 80,000**
- អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖ សំណងរហូតដល់ទៅ **US\$ 80,000**
- អត្ថប្រយោជន៍បន្ថែមលើមណាភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ សំណងរហូតដល់ទៅ **US\$ 160,000**



ការធានាលើប្រាក់ចំណូលទៀងទាត់៖

- អត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលត្រូវបានធានា៖ **US\$ 35,200 (US\$ 800 x 44 ឆ្នាំ)**
- កំណើននៃអត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលគ្មានការធានា⁽¹⁾៖ **US\$ 96,024** នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង



រង្វាន់អបអរសាទរលើការវិនិយោគ៖

- អត្ថប្រយោជន៍លើរង្វាន់អបអរសាទរ៖ **US\$ 300**
- កំណើននៃអត្ថប្រយោជន៍លើរង្វាន់អបអរសាទរដែលគ្មានការធានា⁽¹⁾៖ **US\$ 1,280** នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង



ការធានាលើផលចំណេញជាក់លាក់៖

- អត្ថប្រយោជន៍ចុងគ្រាដែលមានការធានា៖ **US\$ 74,387 (US\$ 63,040 x 118%)**
- អត្ថប្រយោជន៍ចុងគ្រាដែលគ្មានការធានា⁽¹⁾៖ **US\$ 144,020**

លោកដាក់មានសុទ្ធិជួយទៅលើអនាគតយ៉ាងខ្លាំង ដែលធ្វើឱ្យលោកបន្តវិនិយោគទឹកប្រាក់ដែលអាចដកបានទាំងអស់។ ឥឡូវនេះបណ្ណសន្យារ៉ាប់រងរបស់គាត់បានដល់កាលកំណត់ ហើយវាបានផ្តល់ផលជាទីគាប់ចិត្តឱ្យគាត់។ លោកដាក់ទទួលបានទឹកប្រាក់ត្រលប់មកវិញសរុបរហូតដល់ទៅ **US\$ 241,324* (382% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់)**។

*US\$ 241,324 = US\$ 96,024 កំណើនដែលគ្មានការធានានៃប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំ សរុប + US\$ 1,280 កំណើនដែលគ្មានការធានានៃរង្វាន់អបអរសាទរលើការវិនិយោគ + US\$ 144,020 អត្ថប្រយោជន៍ចុងគ្រាដែលគ្មានការធានា

⁽¹⁾ ការសន្មត៖ 4% អត្រាការប្រាក់

ស្ថានភាពលើទី 3

លោកដាក់បានសម្រេចចិត្តដកប្រាក់ចំណូលទៀងទាត់ ជាងៗរាល់ឆ្នាំ និងដកប្រាក់រង្វាន់អបអរសាទរលើការវិនិយោគនៅចុងឆ្នាំទី 8 នៃបណ្ណសន្យារ៉ាប់រងរបស់គាត់។ ជាអកុសល គាត់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចៃដន្យនៅអាយុ 60 ឆ្នាំ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃទឹកប្រាក់ដែលគាត់បានបង់និងទទួលបាន ហើយនិងអត្ថប្រយោជន៍ដែលគាត់បានបន្សល់ទុកឱ្យគ្រួសាររបស់គាត់។

ទឹកប្រាក់ដែលលោកដាក់បានបង់	 ការបង់បុព្វលាភធានារ៉ាប់រងសរុប៖ US\$ 63,040 • (បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ US\$7,880 x 8 ឆ្នាំ)
ទឹកប្រាក់ដែលលោកដាក់ទទួលបាន	  ការធានាលើប្រាក់ចំណូលទៀងទាត់៖ • អត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលត្រូវបានធានា៖ US\$ 19,200 (US\$ 800 x 24 ឆ្នាំ) រង្វាន់អបអរសាទរលើការវិនិយោគ៖ • អត្ថប្រយោជន៍លើរង្វាន់អបអរសាទរ៖ US\$ 300
អត្ថប្រយោជន៍ដែលប្រពន្ធនិងកូនប្រុសរបស់លោកដាក់ទទួលបានក្នុងនាមជាអ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង	 ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ៖ • អត្ថប្រយោជន៍លើមណាភាព៖ US\$ 80,000 • អត្ថប្រយោជន៍បន្ថែមលើមណាភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ US\$ 160,000

មុនពេលលោកដាក់បាត់បង់ជីវិត គាត់បានទទួលប្រាក់ចំណូលទៀងទាត់ ចំនួន **US\$800** ជាងៗរាល់ឆ្នាំ រយៈពេល **24 ឆ្នាំ** និងប្រាក់រង្វាន់អបអរសាទរលើការវិនិយោគចំនួន **US\$300**។ សរុបមក គាត់បានទទួលទឹកប្រាក់ពី អេ អាយ អេ មេបូឌា ចំនួន **US\$19,500**។

ក្នុងនាមជាអ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង ប្រពន្ធនិងកូនប្រុសរបស់លោកដាក់ទទួលបានអត្ថប្រយោជន៍លើមណាភាពចំនួន **US\$80,000** និងអត្ថប្រយោជន៍បន្ថែមលើមណាភាពដោយគ្រោះថ្នាក់ចៃដន្យចំនួន **US\$160,000**។ ជាសរុប អ្នកទាំងពីរបានទទួលទឹកប្រាក់ ចំនួន **US\$240,000** ដើម្បីការពារហិរញ្ញវត្ថុគ្រួសារ ហើយបណ្ណសន្យារ៉ាប់រងរបស់លោកដាក់ត្រូវបានបញ្ចប់។

ស្ថានភាពលើទី 4

លោកដាក់បានសម្រេចចិត្តមិនដកប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំទាំងអស់ រួមទាំងប្រាក់រង្វាន់អបអរសាទរលើការវិនិយោគ ដើម្បីវិនិយោគបន្តរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង។ ជាអកុសល គាត់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចៃដន្យនៅអាយុ 60 ឆ្នាំ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបនៃទឹកប្រាក់ដែលគាត់បានបង់ និងអត្ថប្រយោជន៍ដែលគាត់បានបន្សល់ទុកឱ្យគ្រួសាររបស់គាត់។

ទឹកប្រាក់ដែលលោកដាក់បានបង់	បុព្វលាភធានារ៉ាប់រងសរុប៖ US\$ 63,040 (បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ US\$7,880 x 8 ឆ្នាំ)
អត្ថប្រយោជន៍ដែលប្រពន្ធនិងកូនប្រសរបស់លោកដាក់ទទួលបានក្នុងនាមជាអ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង	ការធានាលើប្រាក់ចំណូលទៀងទាត់៖ • អត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលត្រូវបានធានា៖ US\$ 19,200 (US\$ 800 x 24 ឆ្នាំ) • កំណើននៃអត្ថប្រយោជន៍លើរង្វាន់ជាសាច់ប្រាក់ដែលគ្មានការធានា⁽¹⁾៖ US\$ 31,266 រហូតដល់មរណភាពលោកដាក់ រង្វាន់អបអរសាទរលើការវិនិយោគ៖ • អត្ថប្រយោជន៍លើរង្វាន់អបអរសាទរ៖ US\$ 300 • កំណើននៃអត្ថប្រយោជន៍លើរង្វាន់អបអរសាទរដែលគ្មានការធានា⁽¹⁾៖ US\$ 562 រហូតដល់មរណភាពលោកដាក់ ការធានាលើការការពារហិរញ្ញវត្ថុគ្រួសារ៖ • អត្ថប្រយោជន៍លើមរណភាព៖ US\$ 80,000 • អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ US\$ 160,000

ក្នុងនាមជាអ្នកទទួលផលនៃបណ្ណសន្យារ៉ាប់រង ប្រពន្ធនិងកូនប្រសរបស់លោកដាក់ទទួលបានអត្ថប្រយោជន៍លើមរណភាពសរុបចំនួន **US\$240,000*** ដើម្បីការពារហិរញ្ញវត្ថុគ្រួសារ បន្ថែមជាមួយកំណើននៃប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំ និងកំណើននៃប្រាក់រង្វាន់អបអរសាទរលើការវិនិយោគ សរុបចំនួន **US\$ 31,828^A** ហើយបណ្ណសន្យារ៉ាប់រងរបស់លោកដាក់ត្រូវបានបញ្ចប់។

*US\$ 240,000 = US\$ 80,000 អត្ថប្រយោជន៍លើមរណភាព + US\$ 160,000 អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ
^AUS\$ 31,828 = US\$ 31,266 កំណើនដែលគ្មានការធានានៃប្រាក់ចំណូលទៀងទាត់ប្រចាំឆ្នាំ សរុប + US\$ 562 កំណើនដែលគ្មានការធានានៃរង្វាន់អបអរសាទរលើការវិនិយោគ
⁽¹⁾ ការសន្មត៖ 4% អត្រាការប្រាក់

ការទាមទារសំណង

ប្រសិនបើលោកអ្នក ចង់ធ្វើការទាមទារសំណង លោកអ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃនៃថ្ងៃប្រតិទិន ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវ បានធានារ៉ាប់រង។ លោកអ្នកអាចទាញយកទម្រង់បែបបទទាមទារសំណង ពីគេហទំព័ររបស់យើងគឺ aia.com.kh ឬ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ខេមបូឌា។ រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា មានដូចជា លិខិតមរណភាព លិខិតបញ្ជាក់ពីពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ របាយការណ៍បញ្ជាក់ពីប៉ូលីសជាដើម។

លោកអ្នកអាចស្នើសុំទាមទារសំណង ប្រសិនបើអ្នកត្រូវទាមទារសំណងកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

ការទទួលយកសំណើធានារ៉ាប់រង

សូមទាក់ទង ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ខេមបូឌា ឬសេវាបម្រើអតិថិជន AIA Client Care

	លេខទូរស័ព្ទ	: 086 999 242
	អ៊ីមែល	: KH.Care@aia.com
	គេហទំព័រ	: aia.com.kh
	តេឡេក្រាម	: AIACambodia bot

ករណីមិនធានា

1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព

ក្រុមហ៊ុននឹងមិនធានាលើមរណភាព ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ពីករណីណាមួយខាងក្រោមនេះ៖

- ការធ្វើអត្តឃាត ការធ្វើឱ្យបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2(ពីរ) ឆ្នាំចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទ ដែលចូល ជាធរមានដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តទុច្ចរិតប្រហុយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយ អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- វិសហិរ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវិសហិរ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ ប្តូរការអវិជ្ជា ឬការប្រែប្រួល នៃរោគាវស្វាស និង/ឬជំងឺដែលជាប់ទាក់ទងនឹងវិសហិរ រួមទាំងជំងឺអេដស៍ ឬ
- ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេចក្តីស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានដូចជា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ពីការត្រួតពិនិត្យគ្រឿងញៀន ។ល។

2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍រួមទាំងអត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ

ក្រុមហ៊ុននឹងមិនធានាលើមរណភាពដោយគ្រោះថ្នាក់ចៃដន្យ ឬពិការភាពណា ដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ពីករណីណាមួយខាងក្រោមនេះ៖

- ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬប៉ុនប៉ងធ្វើជាបន្តបន្ទាប់ដោយចេតនា ឬធ្វើឱ្យបួសខ្លួនឯងទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ឬ
- ការចូលរួមក្នុងការធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែអ្នកត្រូវបានធានារ៉ាប់រងជាអ្នកដំណើរ ធម្មតាក្នុងយន្តហោះពាណិជ្ជកម្មដែលបានចុះបញ្ជីត្រឹមត្រូវ ឬ
- ព្រឹត្តិការណ៍ដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទចាប់ផ្តើមនៃអត្ថប្រយោជន៍ធានារ៉ាប់រងនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរាយការណ៍សុខភាព ឬ
- ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្ត ឬប៉ុនប៉ងនឹងប្រព្រឹត្តដោយអ្នក ឬដោយអ្នកត្រូវបាន ធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេចក្តីស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានដូចជា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។

3. ករណីមិនធានាពាក់ព័ន្ធនឹងទណ្ឌកម្មអន្តរជាតិ

- ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះនៅពេលណាមួយក៏បាន (ដោយការលុបចោលនេះ មានសុពលភាពគិតចាប់ពី កាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬផ្សេងពីនេះ) តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គល ឬអង្គភាពណាមួយដែលពាក់ព័ន្ធនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ តាមការយល់ឃើញរបស់ក្រុមហ៊ុន ត្រូវបានរកឃើញថាបានបង្ក ឬអាចនឹងបង្កហានិភ័យផ្នែកទណ្ឌកម្ម ឬការបាបប្រាប ឬការរឹតបន្តឹងមកដល់ក្រុមហ៊ុនតាមរយៈសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច/ពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬតាមការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។ ក្រុមហ៊ុន នឹងមិនធ្វើប្រតិបត្តិការអាជីវកម្មជាមួយម្ចាស់បណ្ណសន្យារ៉ាប់រង ដែលពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រងនេះនោះទេ ដោយរួមបញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការផ្តល់ ឬទទួលទូទាត់ទឹកប្រាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
- (ii) ដោយមិនមានការប៉ះពាល់ដល់សុពលភាពកថាខណ្ឌ (i) ខាងលើនៃប្រការនេះទេ បណ្ណសន្យា រ៉ាប់រងនេះនឹងត្រូវចាត់ទុកថា មិនត្រូវផ្តល់ការធានាណាមួយឡើយ ហើយក្រុមហ៊ុនក៏មិនទទួល ខុសត្រូវក្នុងការទូទាត់សំណង ឬផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក្នុងទំហំដែលការផ្តល់ការការពារការទូទាត់សំណង ឬការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ ទាំងនោះអាចនាំឱ្យក្រុមហ៊ុនប្រឈមមុខ នឹងហានិភ័យនានាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មការហាមប្រាម ឬការរឹតបន្តឹងក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តិរបស់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក ឬការអនុវត្តច្បាប់ ឬបទបញ្ញត្តិផ្សេងៗ ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម។



ការិយាល័យកណ្តាល

អគារ ជីអាយអេ ថៅអ៊ី (GIA Tower) ជាន់ទី31 ផ្លូវសុភមង្គល ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ



សាខាសៀមរាប

ផ្លូវហ្សលដីឃ្លោល សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប



សាខាកំពង់ចាម

ភូមិ15 សង្កាត់កំពង់ចាម ខណ្ឌកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម



សាខាបាត់ដំបង

ផ្ទះលេខ2-6 ផ្លូវលេខ3 ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង



សាខាកំពត

ផ្ទះលេខ700 ភូមិ1ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

ហ្វេសប៊ុក

086 999 242 | AIA.COM.KH | AIA CAMBODIA